



វត្តខេមរេនឿ ក្រុងសាន់ហ្សូសេ

Wat Khemara Rangsey

1594 Cunningham Ave. San Jose, CA 95122

Phone: (408) 520-4907 or (408) 550-5060

www.unitedkhmerkrom.org

លិខិតអញ្ជើញ

បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ និងរក្សានូវទំនៀមម្លាប់ វប្បធម៌ជាតិ ជាពិសេសទទួលទេវតាឆ្នាំថ្មី នាម **រាគ្យសៈទេវី** ជាបុត្រីទី៣ នៃកមិលមហាព្រហ្ម យើងខ្ញុំជាគណៈ កម្មការ និងអាចារ្យ ព្រមទាំងពុទ្ធបរិស័ទ **វត្តខេមរេនឿ** ក្រុងសាន់ហ្សូសេ បានឯកភាពគ្នា រៀបចំបុណ្យចូលឆ្នាំថ្មី រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែ មេសា ឆ្នាំ២០១៥ ខាងមុខនេះ។

On behalf the **Wat Khemara Rangsey** members in San Jose, we would like to invite you and your family to attend and celebrate our Cambodian New Year on **Saturday, Sunday, Monday, Tuesday, Wednesday and Thursday April 11-12-13-14-15-16, 2015 from 9:00AM – 2:00PM at Wat Khemara Rangsey 1594 Cunningham Ave. San Jose, CA 95122** Your present at our New Year celebration is an honor for our community. We are looking forward to meet you at our New Year celebration.

កម្មវិធីបុណ្យចូលឆ្នាំខ្មែរ

- ថ្ងៃសៅរ៍ ទី ១១ ខែ មេសា ឆ្នាំ ២០១៥ (Saturday, April 11, 2015)
- ថ្ងៃអាទិត្យ ទី ១២ ខែ មេសា ឆ្នាំ ២០១៥ (Sunday, April 12, 2015)
- ថ្ងៃច័ន្ទ ទី ១៣ ខែ មេសា ឆ្នាំ ២០១៥ (Monday, April 13, 2015)
- ថ្ងៃអង្គារ ទី ១៤ ខែ មេសា ឆ្នាំ ២០១៥ (Tuesday, April 14, 2015)
- ថ្ងៃពុធ ទី ១៥ ខែ មេសា ឆ្នាំ ២០១៥ (Wednesday, April 15, 2015)
- ថ្ងៃព្រហស្បតិ៍ ទី ១៦ ខែ មេសា ឆ្នាំ ២០១៥ (Thursday, April 16, 2015)

-ម៉ោង **9:00AM-2:00PM** ជួបជុំពុទ្ធបរិស័ទជិតស្នាយ ធ្វើពិធីនមស្សការ, សមាទានសីល, រាប់បាត្រ, វេរកត្ត, ដារបង្កកូល, ពូនភ្នំខ្សាច់, ស្រង់ព្រះ, ទេសនា និងពហូទេវា ជាកិច្ចឆ្លងបុណ្យ នៅវត្តខេមរេនឿ។

សូមបញ្ជាក់ថា ថ្ងៃសៅរ៍ ទី ១១ ខែមេសា ឆ្នាំ ២០១៥ វេលាម៉ោង **9:00AM—12:00PM** ពិធីពុទ្ធសាសនា, ម៉ោង **1:30PM—3:30PM** កម្មវិធីរបាំប្រពៃណីបុរាណខ្មែរ និងម៉ោង **6:00PM—11:00PM** កម្មវិធីតូរ្យតន្ត្រីសម័យ។

អាស្រ័យហេតុនេះ យើងខ្ញុំ សូមគោរពអញ្ជើញ ពុទ្ធបរិស័ទ និងលោក លោកស្រី ចូលរួមអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មី ឱ្យបានច្រើនកុសល និងអនុមោទនាបុណ្យកុសល ជាមួយយើងខ្ញុំគ្រប់ៗគ្នា កុំបីអាក់ខាន។ ធ្វើនៅវត្តខេមរេនឿ ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៥



For donation to Wat Khemara Rangsey Please write your check payable to: UKKNO.INC